

ចម្រៀងដែលពួកគេមិនអាចច្រៀង

ដោយ អែលឌើរ ហ្វីនធីន អិល យុក
នៃក្រុមនៃពួកសារកដប់ពីរនាក់

មនុស្សជាច្រើនប្រឈមនឹងបញ្ហាធំៗ ឬរហូតដល់ជាសោកនាដកម្ម ក្នុងជីវិតមែងស្លាប់នេះ ។ យើងឃើញពីគំរូនៃការលំបាក និងទុក្ខវេទនា នៅទូទាំងពិភពលោក ។¹ យើងរំជួលចិត្តយ៉ាងខ្លាំងដោយរូបភាពលើទូរទស្សន៍ ពីការស្លាប់ ការរងទុក្ខធ្ងន់ធ្ងរ និងការអស់សង្ឃឹម ។ យើងឃើញជនជាតិ ជប៉ុនលំបាកយ៉ាងខ្លាំងក្នុងការតទល់នឹងការបំផ្លិចបំផ្លាញដោយសារការព្យាយាម និងរលកយក្សស្វីណាមិ ។ រូបភាពដែលនៅមែកក្នុងអារម្មណ៍ ពីវិនាស កម្មនៃអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ដែលយើងបានរំលឹកឡើងនេះ គឺគួរឲ្យឈឺចាប់ណាស់នឹងទទួលអារម្មណ៍នោះម្តងទៀត ។ មានអ្វីមួយធ្វើ ឲ្យយើងរំជួលចិត្ត ពេលយើងដឹងពីសោកនាដកម្មបែបនោះ ជាពិសេសពេលដែលជនគតទោសជាអ្នករងទុក្ខ ។

ជួនកាល សោកនាដកម្មទាំងនោះជារឿងផ្ទាល់ខ្លួនណាស់ ។ កូនប្រុស ឬកូនស្រីស្លាប់ទាំងនៅក្មេង ឬក្លាយជាជនរងគ្រោះដោយជំងឺដ៏សាហាវមួយ ។ ជីវិតរបស់ឪពុកម្តាយជាទីស្រឡាញ់ត្រូវឆក់បាត់ទៅ ដោយទង្វើដ៏ធ្ងន់ស្រពិល ឬដោយគ្រោះថ្នាក់ចរាចរណ៍ ។ ពេលណាក៏ដោយដែលសោកនាដកម្ម កើតឡើង យើងទុញយំ និងពុះពារដើម្បីសម្រាលបន្ទុកគ្នាទៅវិញទៅមក ។² យើងទុញសោកចំពោះរឿងដែលនឹងមិនបានសម្រេច និងព្រោះចម្រៀង ដែលនឹងមិនត្រូវបានគេច្រៀង ។

ក្នុងចំណោមសំណួរដែលអ្នកដឹកនាំសាសនាច្រកត្រូវបានសួរញឹកញាប់បំផុតនោះគឺ ៖ « ហេតុអ្វីព្រះដ៏យុត្តិធម៌អនុញ្ញាតឲ្យការណ៍អាក្រក់កើតឡើង ជា ពិសេសលើមនុស្សល្អ ? » « ហេតុអ្វីអ្នកទាំងឡាយដែលសុចរិត និងបម្រើព្រះ មិនបានសង្គ្រោះពីសោកនាដកម្មបែបនោះ ? »

ថ្វីបើយើងមិនដឹងគ្រប់ចម្លើយទាំងអស់ តែយើងពិតជាដឹងពីគោលការណ៍សំខាន់ៗ ដែលជួយយើងឲ្យប្រឈមនឹងសោកនាដកម្មទាំងឡាយ ដោយ ជំនឿ និងទំនុកចិត្ត ថាមានអនាគតដ៏ចែងចាំងមួយ ដែលត្រូវបានរៀបចំសម្រាប់យើងម្នាក់ៗ ។ គោលការណ៍សំខាន់បំផុតមួយចំនួនគឺ ៖

ទីមួយ យើងមានព្រះវរបិតានៅស្ថានសួគ៌ ដែលស្គាល់ និងស្រឡាញ់យើងផ្ទាល់ ហើយជ្រាបដឹងឥតខ្ចោះ ពីការរងទុក្ខរបស់យើង ។

ទីពីរ ព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ជាអង្គសង្គ្រោះ និងអង្គប្រោសលោះរបស់យើង ដែលដង្ហោយធ្ងន់របស់ទ្រង់ មិនត្រឹមតែផ្តល់នូវសេចក្តី សង្គ្រោះ និងការលើកតម្កើងប៉ុណ្ណោះទេ តែនឹងសងដល់ភាពអយុត្តិធម៌ទាំងអស់ក្នុងជីវិតផងដែរ ។

ទីបី ផែនការនៃសុភមង្គលរបស់ព្រះវរបិតា សម្រាប់កូនចៅទ្រង់ មិនត្រឹមតែមានជីវិតមុនផែនដី និងជីវិតមែងស្លាប់ប៉ុណ្ណោះទេ តែថែមទាំងជីវិតអស់ កល្យាណផងដែរ ដែលរួមមានការជួបជុំគ្នាវិញដ៏អស្ចារ្យ និងដោយសិរីរុងរឿង ជាមួយអ្នកដែលបានស្លាប់ទៅហើយ ។ គ្រប់ទាំងកំហុសនឹងត្រូវបានកែតម្រូវ ហើយយើងនឹងឃើញដោយភាពជាក់ច្បាស់ឥតខ្ចោះ និងដោយទស្សនវិស័យ និងការយល់ដឹងដែលឥតខុសឆ្គងសោះ ។

ពីទស្សនវិស័យដែលមានកម្រិត របស់ពួកអ្នកដែលពុំមានការចេះដឹង ការយល់ដឹង ឬជំនឿលើផែនការព្រះវរបិតា--ជាអ្នកដែលគ្រាន់តែមើលពិភព លោកដោយទស្សនវិស័យនៃភាពមែងស្លាប់ ជាមួយនឹងសង្គ្រាម ភាពហឹង្សា ជំងឺ និងសេចក្តីអាក្រក់របស់វា--នោះជីវិតនេះហាក់ដូចជាក្រៀមក្រំ រីករ អយុត្តិធម៌ និងគ្មានន័យ ។ អ្នកដឹកនាំសាសនាច្រកបានប្រៀបធៀបទស្សនវិស័យនេះ ទៅនឹងមនុស្សម្នាក់ ដែលកំពុងដើរទៅក្នុងការសម្តែងមួយដែល មានបីឆាក ។³ អ្នកទាំងឡាយដែលគ្មានការចេះដឹងពីផែនការនៃព្រះវរបិតា ពុំយល់ពីអ្វីដែលបានកើតឡើងនៅឆាកទីមួយទេ ពោលគឺជីវិតមុនផែនដី និងគោលបំណងដែលមាននៅទីនោះទេ ហើយគេក៏ពុំយល់ពីភាពច្បាស់លាស់ និងសេចក្តីសម្រេចក្នុងឆាកទីបី ដែលជាការបំពេញដ៏រុងរឿងនៃផែនការ នៃព្រះវរបិតានោះទេ ។

មានមនុស្សជាច្រើនពុំពេញចិត្តដែលថា ក្រោមផែនការដ៏ជាទីស្រឡាញ់ និងទូលំទូលាយរបស់ទ្រង់ នោះពួកអ្នកដែលមានការលំបាក ដោយមិនមែន មកពីកំហុសរបស់គេ គឺមិនត្រូវបានដាក់ទណ្ឌកម្មនៅចុងបំផុតនោះទេ ។⁴

ប្រាំមួយខែទៀត នឹងជាខួប 100 ឆ្នាំ តាំងពីសោកនាដកម្មនៃការលិចកប៉ាល់ *ទីសាវីក* ។ ស្ថានភាពដ៏អាក្រក់ជុំវិញព្រឹត្តិការណ៍ដ៏គួរឲ្យខ្លាចនេះ បានប៉ះ ទង្គិចយ៉ាងខ្លាំងដល់មនុស្ស អស់ជាច្រើនឆ្នាំ តាំងពីវាកើតឡើងមក ។ អ្នកផ្សព្វផ្សាយពីកប៉ាល់ថ្មីដ៏ប្រណិត ដែលមានកំពស់ 11 ជាន់ និងប្រវែងជិតស្មើ

នឹងតារាងបាល់ទាត់ចំនោះ⁵ បានប្រកាសហួសហេតុ និងមិនត្រឹមត្រូវអំពីសុវត្ថិភាពរបស់កប៉ាល់ ទីតានីក នៅក្នុងមហាសមុទ្រដែលពេញដោយផ្ទាំងទឹកកកនោះ ។ កប៉ាល់នេះមិនសមនឹងលិចទេ តែពេលវាបានលិចទៅក្រោមផ្ទៃផ្ទាំងទឹកកកក្នុងមហាសមុទ្រ អាត្លង់ទិច នោះ មានមនុស្សជាង 1,500 នាក់ បានស្លាប់ ។⁶

ការលិចកប៉ាល់ ទីតានីក ជាការប្រៀបធៀបមួយ សម្រាប់ជីវិត និងគោលការណ៍ជាច្រើននៃដំណឹងល្អ នៅក្នុងរបៀបជាច្រើន ។ វាជាគំរូឥតខ្ចោះមួយពីការលំបាកនៃការគ្រាន់តែមើលដោយទស្សនវិស័យនៃជីវិតរមែងស្លាប់នេះ ។ ការបាត់បង់ជីវិត លទ្ធផលរបស់វាគឺជាភាពមហន្តរាយ តែវាជាលក្ខណៈថែដន្យមួយ ។ ជាមួយនឹងការស្លាប់ដ៏ច្រើនក្នុងសង្គ្រាមលោកពីរដង និងការស្លាប់មកពីការបំផ្លាញអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ដែលទើបបានបញ្ចប់ខ្ទប់ទី 10 នេះ យើងបានឃើញក្នុងជំនាន់យើង ពីភាពតក់ស្លុត ការឈឺចាប់ និងបញ្ហាសីលធម៌ ជុំវិញហេតុការណ៍ដែលជាផលនៃការប្រើសិទ្ធិជ្រើសរើសខុស ។ ដោយពុំគិតពីមូលហេតុ នោះមានផលពិបាកយ៉ាងខ្លាំងដល់ គ្រួសារ មិត្តភក្តិ និងប្រជាជាតិទាំងឡាយ ដោយសារលទ្ធផលនៃសោកនាដកម្មទាំងនេះ ។

ទាក់ទងនឹងកប៉ាល់ ទីតានីក យើងបានរៀនមេរៀនជាច្រើន អំពីកម្មវិធីនៃភាពឆ្លើងឆ្លៃ និងការធ្វើដំណើរលើទឹកដីមានគ្រោះថ្នាក់ និង « ថាព្រះមិនពីសមុទ្រអ្នកណាទេ » ។⁷ អ្នកទាំងឡាយដែលពាក់ព័ន្ធគឺមកពីមនុស្សគ្រប់ជំពូក ។ អ្នកខ្លះជាអ្នកមាន និងល្បីល្បាញ ដូចជា ចន យ៉ាកុប អាស្ត័រ តែក៏មានពួកកម្មករ ជនអន្តោប្រវេសន៍ ស្ត្រី កុមារ និងក្រុមការងារផងដែរ ។⁸

យ៉ាងហោចណាស់មានទំនាក់ទំនងពីរករណីពីពួកបរិសុទ្ធច្នៃចុងក្រោយ ទៅនឹងកប៉ាល់ ទីតានីក ។ ទំនាក់ទំនងទាំងពីរនោះ បង្ហាញពីការពិបាករបស់យើងក្នុងការយល់ពី ការសាកល្បង ទុក្ខវេទនា និងសោកនាដកម្មទាំងឡាយ និងផ្តល់ការយល់ដឹងថា យើងអាចជំនះការលំបាកទាំងនោះយ៉ាងណា ។ ទីមួយគឺគំរូនៃការដឹងគុណចំពោះពរជ័យដែលយើងទទួល និងឧបសគ្គដែលយើងជៀសផុត ។ រួមមាន អាណាម៉ា សូណេ ដែលក្រោយមកបានបម្រើជាអ្នកមានសិទ្ធិអំណាចទូទៅមួយរូប ។⁹ គាត់ជាប្រធានស្តេករបស់ខ្ញុំ ពេលខ្ញុំកើតនៅឡូហ្គិន រដ្ឋយូថាហ្វ ។ ខ្ញុំបានមានការសម្ភាសន៍សម្រាប់បេសកកម្មខ្ញុំជាមួយអែលឌើរ សូណេ ។ នៅពេលនោះ បេតិកភណ្ឌអ្នកផ្សព្វផ្សាយទាំងអស់ ត្រូវសម្ភាសជាមួយអ្នកមានសិទ្ធិអំណាចទូទៅមួយរូប ។ គាត់ជាឥទ្ធិពលដ៏អស្ចារ្យមួយក្នុងជីវិតខ្ញុំ ។

ពេល អាណាម៉ា ជាយុវជនម្នាក់ គាត់មានមិត្តម្នាក់ដែលមិនសូវសកម្មក្នុងសាសនាចក្រ ឈ្មោះ ហ្វ្រេដ ។ ពួកគាត់បានពិភាក្សាគ្នាជាច្រើនពីការចេញបេសកកម្ម ហើយទីបំផុត អាណាម៉ា សូណេ បានលូងលោមហ្វ្រេដ ឲ្យរៀបចំ និងបម្រើ ។ ពួកគាត់ទាំងពីរនាក់ត្រូវបានហៅទៅបេសកកម្មអង់គ្លេស ។ នៅចុងបញ្ចប់នៃបេសកកម្មរបស់ពួកគាត់អែលឌើរ សូណេ ដែលជាលេខាបេសកកម្ម បានរៀបចំការធ្វើដំណើរត្រឡប់ទៅសហរដ្ឋអាមេរិក ។ គាត់បានកក់សំបុត្រកប៉ាល់ ទីតានីក សម្រាប់ខ្លួនគាត់ ហ្វ្រេដ និងអ្នកផ្សព្វផ្សាយបួននាក់ទៀត ដែលបញ្ចប់បេសកកម្មផងដែរ ។¹⁰ ដល់ពេលត្រូវធ្វើដំណើរ ដោយហេតុផលណាមួយនោះ ហ្វ្រេដត្រូវពន្យារពេល ។ អែលឌើរ សូណេ បានលប់ចោលសំបុត្រទាំងប្រាំមួយរបស់កប៉ាល់ថ្មីដ៏ប្រណិតដែលទើបធ្វើដំណើរដើរទីមួយរបស់វានោះ ហើយបានកក់សំបុត្រកប៉ាល់មួយទៀត ដែលចេញនៅថ្ងៃបន្ទាប់ ។¹¹

អ្នកផ្សព្វផ្សាយបួននាក់ទៀត ដែលរំភើបនឹងជិះកប៉ាល់ ទីតានីក នោះបានបង្ហាញការខកចិត្តរបស់គេ ។ ចម្លើយរបស់អែលឌើរ សូណេ ស្រដៀងគ្នាទៅនឹងដំណើររឿងរបស់យ៉ូសែប និងបងប្រុសគាត់នៅស្រុកអេស៊ីប ដែលមានកត់ត្រាក្នុងគម្ពីរ លោកុប្បត្តិ ៖ « តើយើងត្រឡប់ទៅវិញស្រុកយើងយ៉ាងម៉េច បើកម្លោះនេះមិនទៅជាមួយយើងនោះ ? »¹² គាត់បានពន្យល់ដៃគូគាត់ថា ពួកគេមកអង់គ្លេសជាមួយគ្នា ហើយគួរត្រឡប់ទៅវិញជាមួយគ្នាដែរ ។

ក្រោយមក អែលឌើរ សូណេ បានដឹងពីការលិចកប៉ាល់ ទីតានីក ហើយបាននិយាយដោយដឹងគុណទៅ ហ្វ្រេដ ដែលជាមិត្តគាត់ថា « អ្នកបានសង្គ្រោះជីវិតខ្ញុំ » ។ ហ្វ្រេដ បានឆ្លើយថា « ទេ ដោយការបបួលខ្ញុំឲ្យមកបម្រើបេសកកម្មនេះ គឺឯងបានសង្គ្រោះជីវិតខ្ញុំវិញ » ។¹³ អ្នកផ្សព្វផ្សាយទាំងអស់បានអរព្រះគុណព្រះ ដែលបានការពារពួកគេ ។¹⁴

ជួនកាល ដូចករណី អែលឌើរ សូណេ និងមិត្តអ្នកផ្សព្វផ្សាយគាត់ដែរ ពរជ័យអស្ចារ្យមានដល់អ្នកទាំងឡាយដែលស្មោះត្រង់ ។ យើងគប្បីមានអំណរគុណសម្រាប់ក្តីមេត្តាដ៏ទន់ភ្លន់ដែលមានក្នុងជីវិតយើង ។¹⁵ យើងពុំបានដឹងពីពរជ័យជាច្រើន ដែលយើងទទួលពីមួយថ្ងៃទៅមួយថ្ងៃនោះទេ ។ វាសំខាន់ក្រៃលែងថា យើងត្រូវមានវិញ្ញាណនៃការដឹងគុណក្នុងចិត្តយើង ។¹⁶

ព្រះគម្ពីរប្រាប់ច្បាស់លាស់ថា អ្នកទាំងឡាយណាដែលសុចរិត ដើរតាមព្រះអង្គសង្គ្រោះ និងរក្សាបទបញ្ញត្តិទ្រង់ នឹងបានចម្រើនឡើងក្នុងដែនដី ។ ធាតុដ៏ចាំបាច់មួយនៃការចម្រើនឡើងគឺត្រូវមានព្រះវិញ្ញាណក្នុងជីវិតយើង ។¹⁷

ទោះយ៉ាងណាក៏ភាពសុចរិត ការអធិស្ឋាន និងភាពស្មោះត្រង់ នឹងមិនផ្តល់លទ្ធផលវិកលជាដាច់ខាតនោះទេ ក្នុងជីវិតរមែងស្លាប់នេះ ។ មនុស្សជាច្រើន នឹងជួបនូវការសាកល្បងយ៉ាងខ្លាំង ។ ពេលការណ៍នេះកើតឡើង នោះការមានជំនឿ និងស្វែងរកពរជ័យបញ្ចូលគ្នាគឺត្រូវបានប្រទានពីព្រះ ។ ព្រះ អម្ចាស់បានប្រកាសថា « ពួកអែលខើរ...នឹងត្រូវបានហៅ ហើយត្រូវអធិស្ឋានឲ្យ ហើយដាក់ដៃលើពួកគេ ដោយនូវព្រះនាមរបស់យើង ហើយបើសិនជា ពួកគេស្លាប់ នោះពួកគេនឹងស្លាប់ដើម្បីយើង ហើយបើសិនជាពួកគេរស់ នោះពួកគេនឹងរស់ដើម្បីយើងដែរ » ។¹⁸

មានព័ត៌មានជាច្រើនអំពីពួកបរិសុទ្ធច្រើនក្រោយទីពីរ ដែលពាក់ព័ន្ធនឹងកប៉ាល់ *ទីភានីក* ថាពុំបានមានទីបញ្ចប់នៃជីវិតរមែងស្លាប់ដោយវិកលនោះ ទេ ។¹⁹ អាយអែន ខ័រមើត មានអាយុ 30 ឆ្នាំ ។ គាត់ជាការិយាល័យ និងម្តាយវ័យក្មេងមកពីទីក្រុងប្រូវី រដ្ឋយូថាហ្វា ។ គាត់មានទេពកោសល្យល្អ ជាជាងគំនូរ និងអ្នកតន្ត្រី គាត់ក៏ជាគ្រូបង្រៀន និងជាគណនេយ្យកម្មករផងដែរ ។ ដោយការត្រូវការអ្នកជំនាញផ្នែកពេទ្យបន្ទាន់នៅទីក្រុង ប្រូវី នោះគាត់បាន ចូលរៀនវគ្គសិក្សាជំនាញធូប ប្រាំមួយខែ នៅទីក្រុង ឡុងដុង ។ គាត់មានបំណងជាខ្លាំង ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរក្នុងពិភពលោកនេះ ។ គាត់មាន ការប្រុងប្រយ័ត្ន ចេះគិតគូរ និងក្លាហាន ។ មូលហេតុមួយដែលគាត់បានជ្រើសរើសកប៉ាល់ *ទីភានីក* ដើម្បីត្រឡប់មកសហរដ្ឋអាមេរិក គឺដោយសារគាត់ បានគិតថាអ្នកផ្សព្វផ្សាយនឹងធ្វើដំណើរជាមួយគាត់ នោះនឹងរិតតែមានសុវត្ថិភាពថែមទៀត ។

អាយអែន ជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីមួយចំនួនតូច ដែលមិនបានរស់រានពីសោកនាដកម្មដ៏អាក្រក់នេះ ។ ស្ត្រី និងកុមារភាគច្រើន ត្រូវបានគេដាក់ក្នុង ទូកសង្គ្រោះ ហើយបានសង្គ្រោះនៅទីបំផុត ។ ពុំមានទូកសង្គ្រោះច្រើនគ្រប់គ្រាន់សម្រាប់គ្រប់គ្នានោះទេ ។ តែគេជឿថា គាត់មិនបានចុះទៅក្នុងទូក សង្គ្រោះទេ ដោយព្រោះគាត់បានប្រើជំនាញពិសេសរបស់គាត់ ចូលរួមជួយអ្នកដំណើរជាច្រើនទៀតដែលមានរបួសដោយការប៉ះទង្គិចនឹងផ្ទាំងទឹកកក នោះ ។

មានការលំបាកជាច្រើនប្រភេទ ។ ខ្លះផ្តល់បទពិសោធន៍ដ៏ចាំបាច់ដល់យើង ។ លទ្ធផលអវិជ្ជមានក្នុងជីវិតរមែងស្លាប់នេះ មិនមែនជាកសុតាងនៃការខ្វះ ក្តីជំនឿ ឬភាពមិនឥតខ្ចោះក្នុងផែនការរបស់ព្រះវរបិតានៅស្ថានសួគ៌របស់យើងនោះទេ ។ ភ្លើងរបស់យើងគឺជាភ្លើងពិត ហើយគុណភាពនៃចរិត លក្ខណៈ និងភាពសុចរិត ដែលបានអភិវឌ្ឍតាមរយៈការឆ្លងកាត់ទុក្ខវេទនា ដែលធ្វើឲ្យយើងបានឥតខ្ចោះ ហើយបរិសុទ្ធ និងរៀបចំយើងដើម្បីជួប ព្រះ ។

ពេលព្យាករី យ៉ូសែប ស៊ីផ ជាប់ក្នុងគុក លីប៊ីធី ព្រះអម្ចាស់បានមានបន្ទូលទៅលោកថា គ្រោះធម្មជាតិជាច្រើនអាចកើតមានដល់ប្រជាជន ។ ព្រះ អម្ចាស់បានមានបន្ទូលជាផ្នែកៗថា « បើសិនជា អ្នកបោះទៅក្នុងដី បើសិនជា ទឹករលកបោកបាច់ទាស់នឹងអ្នក បើសិនជាខ្យល់កូចត្រឡប់ជាខ្លាំង សត្រូវដល់អ្នក ... ហើយអស់ទាំងធនធាតុប្រមូលគ្នារាំងផ្លូវ ... គ្រប់ការណ៍ទាំងនេះនឹងផ្តល់ការពិសោធន៍ដល់អ្នក ហើយនឹងទៅជាការល្អដល់អ្នកទៅ វិញ » ។²⁰ ព្រះអង្គសង្គ្រោះបានបញ្ចប់ការណែនាំរបស់ទ្រង់ថា ៖ « ថ្ងៃរបស់អ្នកត្រូវបានរាប់ទុក ហើយឆ្នាំរបស់អ្នកមិនត្រូវបានរាប់ទុកជាតិចឡើយ ហេតុ ដូច្នេះហើយ ចូរកុំខ្លាច ... គ្បិតព្រះទ្រង់នឹងគង់នៅជាមួយអ្នក ជារៀងរាល់ថ្ងៃទៅ » ។²¹

ការលំបាកខ្លះកើតមកពីសិទ្ធិជ្រើសរើសរបស់អ្នកដទៃ ។ សិទ្ធិជ្រើសរើសគឺចាំបាច់សម្រាប់ការរីកចម្រើន និងការអភិវឌ្ឍន៍ខាងវិញ្ញាណរបស់បុគ្គលម្នាក់ កៗ ។ ចរិយាអាក្រក់ជាធាតុនៃសិទ្ធិជ្រើសរើស ។ មេទីព ម៉ូណែ បានពន្យល់គោលលទ្ធិដ៏សំខាន់នេះថា ៖ « ព្រះអម្ចាស់ទ្រង់ទ្រាំ ពួកសុចរិតត្រូវស្លាប់ បង់ ដើម្បីសេចក្តីយុត្តិធម៌របស់ទ្រង់ និងសេចក្តីជំនុំជំរះរបស់ទ្រង់ អាចធ្លាក់មកលើពួកទុច្ចរិត » ។ គាត់បាននិយាយយ៉ាងច្បាស់ថា ពួកសុចរិតមិនបាត់ បង់ឡើយ តែ « បានចូលទៅក្នុងទីសម្រាកនៃព្រះអម្ចាស់ ជាព្រះរបស់ពួកគេ » ។²² ពួកទុច្ចរិតនឹងត្រូវទទួលខុសត្រូវចំពោះការណ៍អាក្រក់ដែលគេធ្វើ ។

²³

ការលំបាកខ្លះកើតមកពីការមិនគោរពតាមច្បាប់របស់ព្រះ ។ បញ្ហាសុខភាពដែលកើតមកពីការដក់ គ្រឿងស្រវឹង និងថ្នាំញៀន គឺគួរឲ្យតក់ស្លុត ។ ការ ជាប់ក្នុងគុក ដែលមកពីបទឧក្រិដ្ឋដែលទាក់ទងនឹងគ្រឿងស្រវឹង និងថ្នាំញៀន ក៏មានច្រើនផងដែរ ។²⁴

ការកើតមានជាញឹកញាប់នៃការលែងលះគ្នាដោយសារតែការជិតក្បត់ ក៏មានច្រើនផងដែរ ។ ការសាកល្បង និងទុក្ខវេទនាជាច្រើន អាចជៀសវាងបាន ដោយការគោរពតាមច្បាប់របស់ព្រះ ។²⁵

សីហា) បានសុំយើង ដែលជាអ្នកផ្សព្វផ្សាយ ឲ្យទន្ទេញសេចក្តីផ្តែងមួយ ដើម្បីយកលម្អះលើការលំបាកក្នុងជីវិតរមែងស្លាប់នេះ ។ « ពុំមានឱកាស គ្មាន ផលកម្ម គ្មានជោគវាសនា ដែលអាចបញ្ចៀស ឬរារាំង ឬគ្រប់គ្រងការលិកម្មដ៏មុតមាំនៃមនុស្សដែលពេញដោយការតាំងចិត្តឡើយ » ។²⁶

គាត់បានទទួលស្គាល់ថា សេចក្តីថ្លែងនេះ មិនត្រឹមតែអនុវត្តបានចំពោះការលំបាកទាំងអស់ ដែលយើងជួបនោះទេ តែវាពិតក្នុងរឿងខាងវិញ្ញាណ ។ ខ្ញុំ មានអំណរគុណចំពោះដំបូន្មានគាត់ ក្នុងជីវិតខ្ញុំ ។ មូលហេតុមួយអំពីការបាត់បង់ជីវិតដ៏សោកសៅ នៅលើកប៉ាល់ *ទីតានីក* គឺមិនមានទូកសង្គ្រោះគ្រប់ គ្រាន់ ។ ថ្វីបើ យើងប្រឈមនឹងការសាកល្បងក្នុងជីវិតនេះ តែដង្ហាយធួនរបស់ព្រះអង្គសង្គ្រោះ ផ្តល់នូវទូកសង្គ្រោះសម្រាប់មនុស្សគ្រប់គ្នា ។ សម្រាប់ ពួកអ្នកដែលគិតថា ការសាកល្បងដែលគេប្រឈម មិនយុត្តិធម៌ នោះដង្ហាយធួនសងចំពោះគ្រប់ភាពអយុត្តិធម៌ក្នុងជីវិត ។²⁷

ការលំបាកដោយឡែកមួយ សម្រាប់ពួកអ្នកដែលបានបាត់បង់អ្នកជាទីស្រឡាញ់ គឺដើម្បីចៀសវាងការគិតច្រើនទៅលើឱកាសនៃការបាត់បង់ទាំង ឡាយក្នុងជីវិតនេះ ។ ជាញឹកញាប់ពួកអ្នកដែលស្លាប់តាំងពីក្មេង បានបង្ហាញនូវសមត្ថភាព អត្ថប្រយោជន៍ និងទេពកោសល្យ ។ ជាមួយនឹងការយល់ ដឹងមានកម្រិតរបស់យើង នោះយើងទូញសោក ព្រោះរឿងដែលនឹងមិនបានសម្រេច និងព្រោះចម្រៀងដែលនឹងមិនត្រូវបានគេច្រៀង ។ ការណ៍នេះ ត្រូវបានពណ៌នា ជាការស្លាប់ទៅជាមួយចម្រៀងដែលនៅតែនៅក្នុងខ្លួនអ្នក ។

ចម្រៀងក្នុងករណីនេះ គឺជាពាក្យប្រៀបសម្រាប់សក្តានុពលណាក៏ដោយដែលមិនបានបំពេញ ។ មនុស្សខ្លះបានរៀបចំគ្រប់គ្រាន់ តែពុំបានមានឱកាស ដើម្បីបំពេញអ្វីដែលគេបានរៀបចំ នៅក្នុងភាពរមែងស្លាប់ ។²⁸ កំណាព្យល្បីមួយដែលត្រូវបានគេដកស្រង់ច្រើនបំផុត គឺកំណាព្យទូញសោក ដែលត្រូវ បានសរសេរ ដោយ ថូម៉ាស ត្រេ ក្នុងទីធ្លាព្រះវិហារនៅជនបទមួយ ឆ្លុះបញ្ចាំងពីឱកាសដែលបាត់បង់បែបនោះ ៖

បុព្វជាច្រើនវិកស្តសសស្តាយ តែគ្មានអ្នកឃើញ ហើយចោលសម្រស់ក្នុងវេយានៃវាលខ្សាច់ ។²⁹

ឱកាសដែលបាត់បង់អាចទាក់ទងទៅនឹងគ្រួសារ ការងារ ទេពកោសល បទពិសោធន៍ ឬអ្វីផ្សេងៗទៀត ។ ឱកាសទាំងអស់នេះត្រូវបានកាត់ខ្លី ដូចក្នុង ករណីបងស្រី ខ័រលីត អញ្ចឹង ។ មានចម្រៀងដែលគាត់មិនបានច្រៀង និងសក្តានុពលដែលគាត់មិនបានបំពេញក្នុងជីវិតរមែងស្លាប់នេះ ។ តែដោយការ មើលតាមរយៈទស្សនៈវិស័យដ៏ទូលំទូលាយ និងច្បាស់លាស់នៃដំណឹងល្អ ជំនួសឲ្យទស្សនៈវិស័យដ៏មានកម្រិតនៃជីវិតរមែងស្លាប់នោះ យើងស្គាល់ពី រង្វាន់ដ៏អស់កល្បដ៏អស្ចារ្យ ដែលបានសន្យាដោយព្រះវរបិតាជាទីស្រឡាញ់ ក្នុងផែនការទ្រង់ ។

ដូចដែលសាវក ប៉ុល បានបង្រៀនថា « សេចក្តីដែលភ្នែកមើលមិនឃើញ ត្រចៀកមិនដែលឮ ហើយចិត្តនឹកមិនដែលដល់ គឺសេចក្តីនោះឯងដែលព្រះ បានរៀបចំទុក សម្រាប់ពួកអ្នកដែលស្រឡាញ់ទ្រង់ » ។³⁰ ឃ្លាមួយពីទំនុកតម្កើងដំណោះរបស់យើង ផ្តល់នូវការកំសាន្តចិត្ត ការល្ងង់លោម និងទស្សនៈ វិស័យដ៏ច្បាស់លាស់ថា ៖ « ហើយព្រះយេស៊ូវអាចឮចម្រៀង ដែលខ្ញុំមិនអាចច្រៀង » ។³¹

ព្រះអង្គសង្គ្រោះមានបន្ទូលថា ៖ « ហេតុដូច្នេះហើយ ចូរឲ្យចិត្តអ្នកបានក្បាន ... ។ ចូរបង្អង់សិន ឲ្យបានដឹងថា យើងជាព្រះ » ។³² យើងមានការសន្យា ទ្រង់ ដែលយើង នឹងច្រៀងជាមួយកូនចៅយើងដោយ « ចម្រៀងទាំងឡាយអំពីសេចក្តីអំណរដ៏អស់កល្បអស់កាលជានិច្ច » ។³³

ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

1. សូមមើល យ៉ូហាន 16:33 ។
2. សូមមើល ម៉ូសាយ 18:8-9; សូមមើលផងដែរ នីហ្វែទី 2 32:7 ។
3. សូមមើល Boyd K. Packer « The Play and the Plan » (Church Educational System fireside for young adults ថ្ងៃទី 7 ខែ ឧសភា ឆ្នាំ 1995) ។
4. ពួកអ្នកដែលស្លាប់ពីមុនគ្រប់អាយុទទួលខុសត្រូវ នោះត្រូវបានសង្គ្រោះនៅក្នុងនគរសេឡេស្ទាល នៅឯស្ថានសួគ៌ (គោលលិទ្ធិ និងសេចក្តីសញ្ញា 137:10) ។ ពួកអ្នកដែលបានស្លាប់ទៅដោយគ្មានការចេះដឹងអំពីដំណឹងល្អនេះ គឺជាពួកអ្នកដែលនឹងទទួលដំណឹងល្អ បើសិនជាពួកគេត្រូវបាន អនុញ្ញាតឲ្យនៅ នោះនឹងទៅជាពួកអ្នកគ្រងនគរសេឡេស្ទាល (គោលលិទ្ធិ និងសេចក្តីសញ្ញា 137:7) ។ ជាងនោះទៀត សូម្បីតែពួកអ្នកដែលមិនបាន រស់សុចរិតខ្លាំង ក៏នឹងបានប្រទានពរជាមួយនឹងជីវិតដែលប្រសើរជាងជីវិតនេះដែរ (សូមមើល គោលលិទ្ធិ និងសេចក្តីសញ្ញា 76:89) ។
5. សូមមើល Conway B. Sonne, *A Man Named Alma: The World of Alma Sonne* (1988) ទំព័រ 83 ។
6. សូមមើល Sonne, *A Man Named Alma*, ទំព័រ 84 ។
7. កិច្ចការ 10:34; សូមមើល « The Sinking of the World's Greatest Liner » *Millennial Star* ថ្ងៃទី 18 ខែ មេសា ឆ្នាំ 1912 ទំព័រ 250 ។
8. សូមមើល *Millennial Star* ថ្ងៃទី 18 ខែ មេសា ឆ្នាំ 1912 ទំព័រ 250 ។

9. បងប្រុស Sonne ជាលោកឪពុកមារបស់ Elder L. Tom Perry ។
10. សូមមើល Sonne, *A Man Named Alma* ទំព័រ 83 ។
11. សូមមើល Sonne, *A Man Named Alma* ទំព័រ 83–84; សូមមើលផងដែរ « From the Mission Field » *Millennial Star* ថ្ងៃទី 18 ខែ មេសា ឆ្នាំ 1912 ទំព័រ 254 ៖ « Releases and Departures.—The following named missionaries have been honorably released and sailed for home April 13th, 1912, per s.s. *Mauretania*. From Great Britain—Alma Sonne, George B. Chambers, Willard Richards, John R. Sayer, F. A. Dahle. From the Netherlands—L. J. Shurtliff » ។
12. សូមមើល លោកុប្បត្តិ 44:30–31, ទំព័រ 34 ។
13. ក្នុង Frank Millward « Eight elders missed voyage on Titanic » *Deseret News* ថ្ងៃទី 24 ខែ កក្កដា ឆ្នាំ 2008 ។
14. សូមមើល « Friend to Friend » *Friend* ខែ មីនា ឆ្នាំ 1977 ទំព័រ 39 ។
15. សូមមើល David A. Bednar, “The Tender Mercies of the Lord,” *Liahona and Ensign* ខែ ឧសភា ឆ្នាំ 2005 ទំព័រ 99–102 ។
16. សូមមើល គ. និង ស. 59:21 ។
17. សូមមើល អាណម៉ា 36:30 ។
18. គោលលទ្ធិ និងសេចក្តីសញ្ញា 42:44 ។
19. បទសម្ភាសន៍ជាមួយចៅប្រុសរបស់ Irene Corbett ឈ្មោះ Donald C. Corbett, Oct. 30, 2010, ដោយ Gary H. Cook, អ្នកនិពន្ធ និងអ្នកដឹកនាំខ្សែ ភាពយន្តសាសនាចក្រជាច្រើនរួមទាំងរឿង *Emma Smith: My Story* ផងដែរ ។
20. គោលលទ្ធិ និងសេចក្តីសញ្ញា 122:7 ។
21. គោលលទ្ធិ និងសេចក្តីសញ្ញា 122:9 ។
22. អាណម៉ា 60:13; សូមមើល Alma 40:13 ។
23. ទ្រង់មានបន្ទូលយ៉ាងច្បាស់ថា « នឹងធ្វើឲ្យបាត់ហេតុដែលនាំឲ្យរាតតិក្ត នោះមិនបានឡើយ តែវេទនាដល់អ្នកណាដែលបង្កើតហេតុនោះឡើង ! » (លូកា 17:1) ។
24. កណ្តាទី 89 នៃ គោលលទ្ធិ និងសេចក្តីសញ្ញា—« របៀប និងព្រះហឫទ័យនៃព្រះ ក្នុងសេចក្តីសង្គ្រោះខាងសាច់ឈាម នៃពួកបរិសុទ្ធទាំងអស់ នៅថ្ងៃ ចុងក្រោយបង្អស់ » (ខ 2)—ផ្តល់ព័ត៌មានដល់សម្លេងដល់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
25. គោលលទ្ធិ និងសេចក្តីសញ្ញា 42:22 ៖ « ត្រូវស្រឡាញ់ប្រពន្ធខ្លួន ឲ្យអស់អំពីចិត្ត ហើយត្រូវនៅជាប់នឹងនាង ហើយគ្មាននរណាទៀតឡើយ » ។ សូមមើល ខ 23–24 ។
26. សូមមើល « Will » *Poetical Works of Ella Wheeler Wilcox* (1917) ។
27. សូមមើល « ដង្ហាយចូន » ប្រកាសដំណឹងល្អយើង ៖ សៀវភៅណែនាំ សម្រាប់ការបម្រើរបស់អ្នកផ្សព្វផ្សាយសាសនា (2004), ទំព័រ 51–52 ។
28. សូមមើល Rabindranath Tagore, www.1-famous-quotes.com/quote/773050 ៖ « I have spent my days stringing and unstringing my instrument while the song I came to sing remains unsung » ។
29. Thomas Gray « Elegy Written in a Country Church-Yard, ” in *The New Oxford Book of English Verse* (1939) ទំព័រ 533 ។
30. កូរិនថូសទី 1 2:9 ។
31. « There Is Sunshine in My Soul Today » *Hymns* លេខ 227 ។
32. គោលលទ្ធិ និងសេចក្តីសញ្ញា 101:16; សូមមើល ទំនុកដំកើង 46:10 ។
33. គោលលទ្ធិ និងសេចក្តីសញ្ញា 101:18; សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា 45:71 ។